

ធម៌សុត្រសម្រាប់សុខភាពបទវៃ

ព្រះអង្គគឺជាវេជ្ជបណ្ឌិតអាទិទេព ព្រះអង្គជាគ្រូពេទ្យទេព ព្រះអង្គជាអ្នកសង្គ្រោះទិព្វ ព្រះអង្គជាអ្នកលើកលែងទោសគ្រប់យ៉ាង ព្រះអង្គជាអ្នកមានមេត្តាធម៌គ្រប់យ៉ាង។ ឱព្រះអង្គដែលគូរឲ្យគេសសើរ ឱព្រះអង្គដែលគូរឲ្យគេជឿជាក់ ឱព្រះអង្គដែលជាព្រះប្រកបដោយភាពរុងរឿងអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំឲ្យព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាអ្នកគង់នៅជាអន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយអធិបតេយ្យភាព ឱព្រះអង្គដែលជាព្រះប្រកបដោយភាពខ្ពង់ខ្ពស់ ឱព្រះអង្គដែលជាព្រះប្រកបដោយសុភវិនិច្ឆ័យអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំឲ្យព្រះអង្គជួយសង្គ្រោះខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះ ចមភព ឱព្រះអង្គដែលជាព្រះគ្មានទីបំផុត ឱព្រះអង្គដែលជាព្រះឯកអង្គអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំឲ្យព្រះអង្គព្យាបាលឲ្យខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះ ហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះគូរឲ្យសរសើរបំផុត ឱព្រះអង្គដែលជាព្រះដ៏ពិសិដ្ឋ ឱព្រះអង្គដែលជាព្រះសង្គ្រោះទិព្វអើយ! ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំឲ្យព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះសព្វញ្ញភាព ឱព្រះអង្គដែលជាព្រះដែលប្រកបដោយបញ្ញាញាណបំផុត ឱព្រះអង្គដែលជាព្រះប្រកបដោយភាពអស្ចារ្យបំផុតអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលឲ្យទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះលើកលែងទោស ឱព្រះអង្គដែលជាព្រះជីវិតម្តងលើត្បូង ឱព្រះអង្គដែល
ជាព្រះអ្នកកំណត់ជោគវាសនាអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះ
ករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព
ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះជាទីសក្ការៈ ឱព្រះអង្គដែលជាព្រះប្រកបដោយក្តីស្រលាញ់បំផុត ឱព្រះអង្គ
ដែលជាព្រះប្រកបដោយអារម្មណ៍ទិពអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូល
បង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព
ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយអនុភាពបំផុត ឱព្រះអង្គដែលជាព្រះប្រកបដោយស្ថិរភាព
ឱព្រះអង្គដែលជាព្រះប្រកបដោយសក្តានុពលអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គ
ព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយ
គឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយវិន័យគ្រប់គ្រង ឱព្រះអង្គដែលជាព្រះគង់នៅដោយអង្គឯង
ឱព្រះអង្គដែលជាព្រះប្រកបដោយញាណគ្រប់យ៉ាងអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គ
ព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង ! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជា
គ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយស្មារតីបរិសុទ្ធ ឱព្រះអង្គដែលជាព្រះប្រកបដោយពន្លឺ ឱព្រះអង្គ
ដែលជាព្រះប្រកបដោយភាពជាក់ស្តែងបំផុតអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាល
ទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូ
ពេទ្យ ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយភាពមាញឹកដោយអ្នកគ្រប់គ្នា ឱព្រះអង្គដែលជាព្រះប្រកប
ដោយញាណទិពដល់អ្នកទាំងអស់គ្នា ឱព្រះអង្គដែលជាព្រះប្រកបដោយអាថ៌កំបាំងពីអ្នកគ្រប់គ្នាអើយ
ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់
នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គ
នេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយអាថ៌កំបាំង ឱព្រះអង្គដែលជាព្រះប្រកបដោយភាពជោគជ័យ
ឱព្រះអង្គដែលជាព្រះប្រកបដោយព្រះទ័យសប្បុរសអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គ
ព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺ
ជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយប្បទិ ឱព្រះអង្គដែលជាព្រះប្រកបដោយព្រះទ័យសង្គ្រោះ
ឱព្រះអង្គដែលជាព្រះប្រកបដោយអាថ៌កំបាំងអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាល
ទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យ
ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះអ្នកចេញគម្រោងរុងរឿង ឱព្រះអង្គដែលជាព្រះអ្នកបំពេញនូវសេចក្តីត្រូវការ
ឱព្រះអង្គដែលជាព្រះអ្នកកំចាត់អពមង្គលអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាល
ទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យ
ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះរះបំភ្លឺលោកា ឱព្រះអង្គដែលជាព្រះប្រមូលផ្តុំ ឱព្រះអង្គដែលជាព្រះគូរឲ្យគេ
សរសើរអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គ
ដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជា
វេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយសុក្រិតភាព ឱព្រះអង្គដែលជាព្រះគ្មានដំពាក់ដំពិននឹងវត្ថុ
លោកិយ ឱព្រះអង្គដែលជាព្រះប្រកបដោយព្រះទ័យមេត្តាអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំ
ព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គ
នេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅ
ជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយព្រះទ័យសប្បុរស ឱព្រះអង្គដែលជាព្រះការពារ ឱព្រះអង្គដែល
ជាព្រះអ្នកបង្កើតភពអើយទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង!
ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយ
គឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះម្ចាស់ឋានសួគ៌សម្រាប់មនុស្សគ្រប់គ្នា ឱព្រះអង្គដែលជាព្រះម្ចាស់ទីជម្រក
ចំពោះមនុស្សគ្រប់គ្នា ឱព្រះអង្គដែលជាព្រះអ្នកការពារមនុស្សគ្រប់គ្នាអើយ ទូលបង្គំខ្ញុំព្រះករុណាសូម
បូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ
ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺ ជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់
នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះសង្គ្រោះមនុស្សគ្រប់គ្នា ឱព្រះអង្គដែលជាព្រះមនុស្សគ្រប់គ្នាបូងសូងរក
ឱព្រះអង្គដែលជាព្រះប្រកបដោយបញ្ញាញាណអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គ
ព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺ
ជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះអ្នកលាតត្រដាងអាថ៌កំបាំង ឱព្រះអង្គដែលជាព្រះអ្នកកំចាត់ឧបសគ្គ ឱព្រះ
អង្គដែលជាព្រះអនុគ្រោះផុតអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះ
ករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យ ព្រះអង្គនេះ
ហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះវិញ្ញាណរបស់ទូលបង្គំ ឱព្រះអង្គដែលជាព្រះជាទីស្រលាញ់របស់ទូលបង្គំ
ឱព្រះអង្គដែលជាព្រះជាទីទុកចិត្តរបស់ទូលបង្គំអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គ
ព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺ
ជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះអ្នកកំចាត់កាមកិលេសលោកិយ ឱព្រះអង្គដែលជាព្រះដ៏ខ្ពង់ខ្ពស់ ឱព្រះអង្គ
ដែលជាព្រះប្រកបដោយភាពថ្លៃថ្នូរចំផុតអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូល
បង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព
ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍ !

ឱព្រះអង្គដែលជាព្រះជាទីពឹងទីរលឹកដ៏អស្ចារ្យ ឱព្រះអង្គដែលជាព្រះប្រកបដោយព្រះនាមដ៏ខ្ពង់ខ្ពស់
ចំផុត ឱព្រះអង្គដែលជាព្រះប្រកបដោយគន្លងបុរាណចំផុតអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំ
ព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះ
ហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជា
អចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះគូរឲ្យគេសរសើរបំផុត ឱព្រះអង្គដែលជាព្រះប្រកបដោយភាពបរិសុទ្ធបំផុត
ឱព្រះអង្គដែលជាព្រះប្រកបដោយភាពពិសិដ្ឋបំផុតអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គ
ព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺ
ជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលព្រះអ្នកស្រាយចំណងកាមកិលេសលោកិយ ឱព្រះអង្គដែលជាព្រះអ្នកផ្តល់ឱវាទ
ឱព្រះអង្គដែលជាព្រះអ្នកជួយសង្គ្រោះជីវិតអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាល
ទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យ
ទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះកល្យាណមិត្ត ឱព្រះអង្គដែលជាគ្រូពេទ្យទេព ឱព្រះអង្គដែលជាព្រះប្រកប
ដោយសតិសម្បជញ្ញៈអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណា
ផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះ
ហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយភាពរុងរឿង ឱព្រះអង្គដែលជាព្រះប្រកបដោយសោភណ្ឌភាព
ឱព្រះអង្គដែលជាព្រះប្រកបដោយព្រះទ័យសប្បុរសធម៌អើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះ
អង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះ
ហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជា
អចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះគូរឲ្យគេទុកចិត្តបំផុត ឱព្រះអង្គដែលជាអ្នកមានក្តីស្រលាញ់បំផុត ឱព្រះអង្គ
ដែលជាព្រះនៃពន្លឺអារុណារៈអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះ
ករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព
ព្រះអង្គនេះ ហើយគឺជាវេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះអ្នកបំភ្លឺ ឱព្រះអង្គដែលជាព្រះអ្នកមានពន្លឺត្រចះត្រចង់ ឱព្រះអង្គដែលជាព្រះ
អ្នកនាំមកនូវភាពមនោរម្យអើយ ទូលបង្គំសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះ
អង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជា
វេជ្ជបណ្ឌិតទិព ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយសោភ័ណភាព ឱព្រះអង្គដែលជាព្រះប្រកបដោយករុណាធម៌
បំផុត ឱព្រះអង្គដែលជាព្រះប្រកបដោយមេត្តាធម៌បំផុតអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះ
អង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយ
គឺជាគ្រូពេទ្យទេពព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយព្រះទ័យឥតប្រែប្រួល ឱព្រះអង្គដែលជាព្រះអ្នកប្រទានជីវិត
ឱព្រះអង្គដែលជាព្រះប្រភពនៃមនុស្សលោកគ្រប់គ្នាអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គ
ព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង ! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺ
ជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍ !

ឱព្រះអង្គដែលជាព្រះអ្នកយល់ដឹងរឿងគ្រប់យ៉ាង ឱព្រះអង្គដែលជាព្រះអ្នកមានព្រះនេត្រទិព្វអាច
ទតឃើញរឿងគ្រប់យ៉ាង ឱព្រះអង្គដែលជាព្រះអ្នកមានព្រះសូរសៀងទិព្វអើយ ទូលបង្គំខ្ញុំព្រះករុណាសូម
បូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ
ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេព ព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះហើយគឺជាព្រះគង់
នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះប្រកបដោយអាថ៌កំបាំង ឱព្រះអង្គដែលជាព្រះប្រកបដោយកិត្តិនាមដែល
គ្មាននរណាអាចមើលឃើញ ឱព្រះអង្គដែលជាព្រះអ្នកប្រមើលមើលដែលគេស្វែងរកគ្រប់គ្នាអើយ ទូល
បង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅ
ជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាគ្រូពេទ្យទេពព្រះអង្គនេះហើយគឺជាវេជ្ជបណ្ឌិតទិព្វ ព្រះអង្គនេះ
ហើយគឺជាព្រះគង់នៅជាអចិន្ត្រៃយ៍!

ឱព្រះអង្គដែលជាព្រះអ្នកធ្វើឲ្យអ្នកស្រលាញ់ហ៊ានលះបង់ជីវិតដើម្បីធម៌របស់ព្រះអង្គ ឱព្រះអង្គ
ដែលជាព្រះឈ្នះសាតាំងអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះ
ករុណាផង!

ឱព្រះអង្គដែលជាព្រះអ្នកបំពេញនូវសេចក្តីត្រូវការ ឱព្រះអង្គដែលជាព្រះអ្នកបំពេញនូវសេចក្តីត្រូវ
ការអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះ
ករុណាផង !

ឱព្រះអង្គដែលជាគ្រូពេទ្យទេព ឱព្រះអង្គដែលជាគ្រូពេទ្យទេពអើយ ទូលបង្គំខ្ញុំព្រះករុណាសូមបូង
សូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង!

ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍ ឱព្រះអង្គដែលជាព្រះគង់នៅជាអចិន្ត្រៃយ៍អើយ ទូល
បង្គំខ្ញុំព្រះករុណាសូមបូងសូងសុំព្រះអង្គព្យាបាលទូលបង្គំខ្ញុំព្រះករុណាផង! ឱព្រះអង្គដែលជាព្រះគង់នៅ
ជាអចិន្ត្រៃយ៍អើយ ព្រះអង្គនេះហើយគឺជាព្រះជីវិតគង់នៅអមតៈ!

ឱព្រះរបស់ទូលបង្គំលោកអើយ ពិតណាស់ព្រះអង្គគឺជាព្រះប្រកបដោយភាពបរិសុទ្ធ! ទូលបង្គំខ្ញុំ
ព្រះករុណាសូមអង្វរណាដល់ព្រះអង្គតាមរយៈភាពសប្បុរសរបស់ព្រះអង្គដោយហេតុថាភ្លាងទ្វារនៃ
បុណ្យកុសលនិងមនុញ្ញភាពរបស់ព្រះអង្គត្រូវបានគេបើកយ៉ាងធំទូលាយ ទីសក្ការៈដែលជាកន្លែងពិសិដ្ឋ
របស់ព្រះអង្គត្រូវបានគេបង្កើតនៅលើបល្ល័ង្កអនន្តភាព ។ ពិតណាស់ព្រះអង្គគឺជាព្រះប្រកបដោយភាព
បរិសុទ្ធ ទូលបង្គំខ្ញុំព្រះករុណាសូមអង្វរណាដល់ព្រះអង្គតាមរយៈមេត្តាធម៌របស់ព្រះអង្គដោយហេតុថាព្រះ
អង្គបាននាំគ្រប់វត្ថុដែលបានបង្កើតមកនេះឲ្យមកដល់តុដែលមានបុណ្យកុសលនិងអំណោយប្រទានរបស់
ព្រះអង្គ ។ ពិតណាស់ព្រះអង្គគឺជាព្រះប្រកបដោយភាពបរិសុទ្ធ ទូលបង្គំខ្ញុំព្រះករុណាសូមអង្វរណាដល់
ព្រះអង្គតាមរយៈមនុញ្ញភាពរបស់ព្រះអង្គដោយហេតុថា ព្រះអង្គបានឆ្លើយតបជំនួសដល់អ្នកដែលនៅក្នុង
ឋានសួគ៌និងផែនដីដោយអង្គឯងផ្ទាល់ជាមួយនឹងបន្ទូល«ពិតមែន» របស់ព្រះអង្គនាពេលដែលអធិបតេយ្យ
ភាពរបស់ព្រះអង្គហើយនិងភាពរុងរឿងរបស់ព្រះអង្គបានលេចធ្លោរឡើងនិងនៅចំពេលអរុណាដែលអនុ
ភាពនៃអំណាចរបស់ព្រះអង្គត្រូវបានគេស្តែងឲ្យឃើញយ៉ាងជាក់ស្តែងឡើង ។ ទូលបង្គំខ្ញុំព្រះករុណាសូម
អង្វរករព្រះអង្គតាមរយៈនាមដែលប្រកបដោយសោភ័ណភាពបំផុត តាមរយៈរេកតណភ័ណ្ឌដ៏ថ្លៃថ្នូរនិងខ្ពង់
ខ្ពស់បំផុតហើយទូលបង្គំខ្ញុំព្រះករុណាសូមអង្វរករព្រះអង្គតាមរយៈការនឹករឭកដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះ
អង្គនិងទូលបង្គំខ្ញុំព្រះករុណាសូមអង្វរករព្រះអង្គតាមរយៈសោភ័ណភាពដែលប្រកបដោយភាពបរិសុទ្ធ
និងភាពផ្ងរផង់របស់ព្រះអង្គ ទូលបង្គំខ្ញុំព្រះករុណាសូមអង្វរករព្រះអង្គតាមរយៈពន្លឺដែលប្រកបដោយអាថ៌
កំបាំងរបស់ព្រះអង្គនៅក្នុងព្រះពន្លឺអាថ៌កំបាំងបំផុតហើយទូលបង្គំខ្ញុំព្រះករុណាសូមអង្វរករព្រះអង្គម្តង
ទៀតតាមរយៈព្រះនាមរបស់ព្រះអង្គដែលជាព្រះនាមឈ្នះអស់នូវសេចក្តីទុក្ខកង្វល់គ្រប់ពេលសូមព្រះអង្គ
ការពារដល់អ្នកទាំងឡាយណាដែលប្រតិបត្តិតាមនូវកថាខណ្ឌដែលប្រកបដោយបុណ្យនេះហើយសូមព្រះ
អង្គការពារដល់អ្នកទាំងឡាយដែលបានសូត្រនូវកថាខណ្ឌនេះនិងការពារដល់អ្នកទាំងឡាយដែលបាន
ស្តាប់ឮនូវកថាខណ្ឌនេះហើយសូមព្រះអង្គការពារដល់អ្នកទាំងឡាយដែលបានសូត្រកថាខណ្ឌនេះនៅ
ក្នុងផ្ទះរបស់ពួកគេ ។ សូមព្រះអង្គព្យាបាលឲ្យគ្រប់អ្នកដែលមានជម្ងឺនិងអ្នកដែលជួបប្រទះនូវទុគ្គតភាពឲ្យ
បានចាកផុតពីសេចក្តីទុក្ខនិងចាកផុតពីកង្វល់សូមព្រះអង្គព្យាបាលពួកគេឲ្យបានចាកផុតពីគ្រប់ទុក្ខកង្វល់
និងភាពសោកសៅដែលគួរឲ្យស្អប់ខ្ពើម ហើយសូមព្រះអង្គដឹកនាំបង្ហាញផ្លូវដល់អ្នកទាំងឡាយណាដែល
បានមានបំណងចង់ចូលមកកាន់មាត់នៃការដឹកនាំរបស់ព្រះអង្គហើយនិងមាត់នៃការលើកលែងទោស
និងមនុញ្ញភាពរបស់ព្រះអង្គ ។

ពិតណាស់ព្រះអង្គគឺជាព្រះប្រកបដោយអនុភាព ជាព្រះអ្នកបំពេញនូវគ្រប់សេចក្តីត្រូវការ ជាគ្រូ
ពេទ្យទេព ជាអ្នកការពារ ជាអ្នកប្រទាននូវសេចក្តីត្រូវការ ជាព្រះមានព្រះទ័យអាណិតអាសូរ
ជាព្រះអ្នកមានព្រះទ័យសប្បុរសដល់អ្នកគ្រប់គ្នា និងជាព្រះប្រកបដោយមេត្តាធម៌គ្រប់យ៉ាង ។

-ព្រះបាហាអ៊ុលឡាហ៍-

ធម៌សុត្រសម្រាប់មនុស្សជាតិ(ទូទៅ)

ឱព្រះអង្គដែលជាព្រះមានព្រះទ័យមេត្តាករុណា ព្រះអង្គគឺជាព្រះប្រកបដោយព្រះទ័យ
សប្បុរសនិងប្រកបដោយសុពលភាពអើយ! យើងទាំងអស់គ្នាគឺជាអ្នកបម្រើរបស់ព្រះអង្គដែលបានជ្រក
កោននៅក្រោមទិព្វវិញ្ញាណរបស់ព្រះអង្គ ។ សូមព្រះអង្គទតមើលទូលបង្គំយើងខ្ញុំទាំងអស់គ្នាដោយក្តី
អនុគ្រោះរបស់ព្រះអង្គផង ។ សូមព្រះអង្គប្រទានពន្លឺភ្លឺច្បាស់ឲ្យបានដល់ចក្ខុរបស់ពួកយើងខ្ញុំទាំងអស់គ្នា
សូមព្រះអង្គបើកសោតទ្វាររបស់ទូលបង្គំយើងខ្ញុំទាំងអស់គ្នាឲ្យបានស្តាប់ឮហើយនិងបើកដួងចិត្តរបស់
ទូលបង្គំយើងខ្ញុំទាំងអស់គ្នាឲ្យបានយល់និងបានទទួលនូវក្តីស្រលាញ់របស់ព្រះអង្គផង ។ សូមព្រះអង្គធ្វើ
ឲ្យវិញ្ញាណក្ខន្ធរបស់ទូលបង្គំយើងខ្ញុំទាំងអស់គ្នាបានស្រស់ស្រាយនិងរីករាយដោយដំណឹងមហាសប្បាយ
របស់ព្រះអង្គផង ។ ឱព្រះអាទិទេពលោកអើយ! សូមព្រះអង្គចង្អុលបង្ហាញផ្លូវនៃរាជាណាចក្ររបស់ព្រះ
អង្គដល់ពួកយើងខ្ញុំហើយនិងសូមព្រះអង្គប្រសព្វក្នុងយើងទាំងអស់គ្នាឲ្យបានរស់ឡើងវិញដោយដង្ហើមនៃ
វិញ្ញាណបរិសុទ្ធផង ។ សូមព្រះអង្គប្រទានជីវិតគ្មានទីបញ្ចប់ឲ្យពួកយើងខ្ញុំហើយនិងសូមព្រះអង្គប្រទាន
សេចក្តីថ្លៃថ្នូរដែលជាកិត្តិយសគ្មានទីបញ្ចប់ឲ្យពួកយើងផង ។ សូមព្រះអង្គធ្វើឲ្យមនុស្សជាតិគ្រប់រូបរួមគ្នា
និងសូមព្រះអង្គបំភ្លឺពិភពនៃមនុស្សជាតិនេះឲ្យភ្លឺត្រចះត្រចង់ផង ។ ទូលបង្គំយើងខ្ញុំទាំងអស់គ្នាសូមដើរ
តាមមាតិរបស់ព្រះអង្គដោយហេតុថាមាតិរបស់ព្រះអង្គនិងនាំពួកយើងខ្ញុំទាំងអស់គ្នាទៅរកសិរីសួស្តី
របស់ព្រះអង្គហើយទូលបង្គំយើងខ្ញុំទាំងអស់គ្នានឹងខំប្រឹងប្រែងស្វែងរកនូវអាថ៌កំបាំងនៃរាជាណាចក្រ

របស់ព្រះអង្គ ។ ឱព្រះអាទិទេពលោកអើយ! សូមព្រះអង្គបង្រួបបង្រួមពួកយើងនិងសូមព្រះអង្គចងក្លាប់
ដួងចិត្តរបស់ពួកយើងជាមួយនឹងចំណងដ៏មាំមួនរបស់ព្រះអង្គផង ។ ពិតណាស់ព្រះអង្គគឺជាព្រះអ្នកប្រទាន
ព្រះអង្គគឺជាព្រះមានព្រះទ័យសប្បុរសឯកនិងជាព្រះប្រកបដោយឫទ្ធិ ។

-អង្គពិសិដ្ឋអាប័ខុលបាហា-

ឱព្រះអាទិទេពលោកអើយ ព្រះអង្គគឺជាព្រះដែលមានព្រះទ័យសប្បុរស! ឱព្រះអង្គដែលជាព្រះ
ប្រកបដោយព្រះទ័យសប្បុរសនិងមេត្តាធម៌លោកអើយ! ទូលបង្គំយើងខ្ញុំគឺជាអ្នកបម្រើនៃធរណីទ្វាររបស់
ព្រះអង្គហើយពួកយើងទាំងអស់បានមកជ្រកក្រោមម្លប់នៃសាមគ្គីភាពដ៏ល្អឥតខ្ចោះរបស់ព្រះអង្គហើយ ។
ឥឡូវនេះព្រះអាទិត្យនៃមេត្តាធម៌របស់ព្រះអង្គកំពុងតែបញ្ចេញរស្មីមកលើពួកយើងទាំងអស់គ្នា ហើយ
ពពកនៃបុណ្យកុសលក៏បានបង្ហូរមកលើពួកយើងទាំងអស់គ្នាផងដែរ ។ អំណោយដ៏សម្បូរណ៍បែបរបស់
ព្រះអង្គកំពុងតែរងចាំពួកយើងទាំងអស់គ្នាទទួលយក ទិព្វវិញ្ញាណនៃក្តីស្រឡាញ់របស់ព្រះអង្គកំពុងតែទ្រ
ទ្រង់ពួកយើងខ្ញុំទាំងអស់គ្នា កំណារការពាររបស់ព្រះអង្គកំពុងតែឃុំគ្រងពួកយើងទាំងអស់គ្នា ហើយព្រះ
នេត្រនៃការអនុគ្រោះរបស់ព្រះអង្គក៏កំពុងតែទតមកមើលពួកយើងទាំងអស់គ្នាផងដែរ ។ ឱព្រះអង្គព្រះអា
ទិទេពលោកអើយ! សូមព្រះអង្គប្រទានអំណោយដែលគ្មានទីបញ្ចប់របស់ព្រះអង្គឲ្យបានដល់ពួកយើង
ហើយសូមព្រះអង្គញ៉ាំងឲ្យពន្លឺនៃមគ្គុទ្ទេសក៍របស់ព្រះអង្គបញ្ចេញរស្មីឲ្យបានដល់ពួកយើងផង ។ សូមព្រះ
អង្គឆ្លុះបំភ្លឺចក្ខុពួកយើង សូមព្រះអង្គញ៉ាំងឲ្យដួងចិត្តរបស់ពួកយើងបានរីករាយដោយក្តីសប្បាយនៅជាប់
ជាអចិន្ត្រៃយ៍ក្នុងដួងចិត្តរបស់ពួកយើងផង ។ សូមព្រះអង្គប្រទានវិញ្ញាណបរិសុទ្ធផ្ទៃឲ្យបានដល់មនុស្ស
គ្រប់គ្នាហើយនិងសូមព្រះប្រទានជីវិតអមតៈឲ្យបានដល់ពួកគេ ។ សូមព្រះអង្គបើកទ្វារនៃការយល់ដឹងពិត
ហើយនិងសូមព្រះអង្គញ៉ាំងឲ្យពន្លឺនៃការជឿជាក់ឲ្យមានពន្លឺរស្មីត្រចះត្រចង់ផង ។ សូមព្រះអង្គប្រមូលផ្តុំ
មនុស្សគ្រប់គ្នាឲ្យនៅក្រោមម្លប់នៃបុណ្យរបស់ព្រះអង្គហើយសូមព្រះអង្គញ៉ាំងឲ្យពួកគេចេះរូបរួមគ្នាដោយ
ភាពត្រូវរវ័ង្ស ដើម្បីឲ្យពួកគេបានក្លាយជាកាំរស្មីនៃព្រះអាទិត្យតែមួយដើម្បីឲ្យពួកគេបានក្លាយជារលកនៃ
មហាសាគរតែមួយហើយនិងដើម្បីឲ្យពួកគេក្លាយជាផ្លែឈើនៃដើមតែមួយ ។ សូមឲ្យពួកគេបានផឹកទឹកពី
ប្រភពទឹកតែមួយ ។ សូមឲ្យពួកគេបានស្រស់ស្រាយដោយវាយោររំភើយៗតែមួយ ។ សូមឲ្យពួកគេទទួល
បាននូវការបំភ្លឺពីប្រភពនៃពន្លឺតែមួយដូចគ្នាផង ។ ពិតណាស់ព្រះអង្គគឺជាអ្នកប្រទាន ជាព្រះប្រកប
ដោយមេត្តាធម៌និងជាព្រះប្រកបដោយសព្វានុភាព ។

-អង្គពិសិដ្ឋអាប័ខុលបាហា-

ឱព្រះអង្គដែលជាព្រះអាទិទេពប្រកបដោយព្រះទ័យសប្បុរសលោកអើយ! ព្រះអង្គបានបង្កើតមនុស្សជាតិគ្រប់រូបមកពីប្រភពតែមួយដូចគ្នា ។ ព្រះអង្គបានចេញព្រះរាជក្រឹត្យចូលហើយថាមនុស្សគ្រប់គ្នាគឺមានគ្រួសារតែមួយដូចគ្នា។ នៅចំពោះព្រះវត្តមានបរិសុទ្ធរបស់ព្រះអង្គ ពួកគេទាំងអស់គ្នាគឺជាអ្នកបម្រើរបស់ព្រះអង្គហើយមនុស្សជាតិគ្រប់រូបបានជ្រកក្រោមអាសនៈរបស់ព្រះអង្គ ពួកគេទាំងអស់គ្នាបានជួបជុំគ្នានូវតុបុណ្យរបស់ព្រះអង្គ គេបានបំភ្លឺឲ្យពួកគេគ្រប់គ្នាដោយពន្លឺនៃទិព្វញ្ញាណរបស់ព្រះអង្គ ។ ឱព្រះអាទិទេពលោកអើយ! ព្រះអង្គគឺជាព្រះប្រកបដោយក្តីសប្បុរសចំពោះមនុស្សគ្រប់គ្នាព្រះអង្គបានប្រទានរបស់គ្រប់យ៉ាងឲ្យពួកគេ សូមព្រះអង្គប្រទានទីជម្រកឲ្យពួកគេគ្រប់គ្នា សូមព្រះអង្គប្រទានជីវិតឲ្យពួកគេគ្រប់គ្នាផង ។ ព្រះអង្គបានប្រទាននូវទេពកោសល្យនិងចំណេះដឹងដល់ពួកគេម្នាក់ៗគ្រប់គ្នាហើយពួកគេគ្រប់គ្នាបានជ្រមុជនៅក្នុងមហាសាគរនៃមេត្តាធម៌របស់ព្រះអង្គហើយ ។

ឱព្រះអង្គដែលជាព្រះអាទិទេពប្រកបដោយព្រះទ័យសប្បុរសលោកអើយ! សូមព្រះអង្គធ្វើឲ្យពួកគេទាំងអស់គ្នារួមសាមគ្គីគ្នាឡើង ។ សូមព្រះអង្គញ៉ាំងឲ្យគ្រប់សាសនាបានឯកភាពគ្នាហើយនិងសូមព្រះអង្គធ្វើឲ្យមនុស្សគ្រប់ជាតិសាសន៍បានក្លាយជាជាតិសាសន៍តែមួយដើម្បីឲ្យពួកគេម្នាក់ៗអាចមើលឃើញគ្នាថាជាមនុស្សគ្រួសារតែមួយហើយនិងមើលឃើញពិភពលោកទាំងមូលថាជាផ្ទះតែមួយ។ សូមឲ្យពួកគេទាំងអស់គ្នារស់នៅជួបជុំគ្នាប្រកបដោយភាពត្រូវវ័រគ្នាដោយសុក្រិតភាព ។

ឱព្រះអាទិទេពលោកអើយ! សូមព្រះអង្គលើកជ្រោងទង់នៃភាពតែមួយរបស់មនុស្សជាតិឲ្យខ្ពស់ត្រដែតឡើងផង ។

ឱព្រះអាទិទេពលោកអើយ! សូមព្រះអង្គបង្កើតមហាសន្តិភាពរបស់ព្រះអង្គឲ្យមានដល់ភពផែនដីនេះផង ។

ឱព្រះអាទិទេពលោកអើយ! សូមព្រះអង្គផ្សារដួងចិត្តមនុស្សគ្រប់រូបឲ្យជាប់រួមតនឹងគ្នាផង ។

ឱព្រះអាទិទេពដែលជាព្រះរាជបិតាដែលមានព្រះទ័យសប្បុរសលោកអើយ! សូមព្រះអង្គធ្វើឲ្យដួងចិត្តរបស់ពួកយើងគ្រប់គ្នាបានរីករាយដោយក្លិនពិដោរនៃក្តីស្រលាញ់របស់ព្រះអង្គផង ។ សូមព្រះអង្គធ្វើឲ្យចក្ខុរបស់ពួកយើងបានភ្លឺត្រចះត្រចង់ដោយពន្លឺនៃការដឹកនាំរបស់ព្រះអង្គផង ។ សូមព្រះអង្គធ្វើឲ្យត្រចៀករបស់ពួកយើងបានស្តាប់ឮនូវបទទំនុកភ្លេងនៃបន្ទូលដ៏ពិរោះរបស់ព្រះអង្គ ហើយនិងសូមព្រះអង្គអនុញ្ញាតឲ្យពួកយើងទាំងអស់គ្នាបានជ្រកកោនក្នុងទីជម្រកដែលជាទីកន្លែងការពារដ៏រឹងមាំនៃទិព្វញ្ញាណ

របស់ព្រះអង្គផង ។ ពិតណាស់ព្រះអង្គគឺជាព្រះមានប្ញទ្ធិនិងមានអំណាចព្រះអង្គជាព្រះអ្នកលើកលែង
ទោស ព្រះអង្គគឺជាព្រះមួយអង្គឯកដែលកំចាត់គុណវិបត្តិរបស់មនុស្សគ្រប់គ្នា ។

-អង្គពិសិដ្ឋអាប័ខុលបាហា-

ឱព្រះអាទិទេពរបស់ទូលបង្គំលោកអើយ ទូលបង្គំបានងើបពីដំណេកនៅវេលាព្រឹកមិញនេះដោយ
អំណាចរបស់ព្រះអង្គហើយទូលបង្គំបានចាកចេញពីផ្ទះមកនេះដោយបានជឿទុកចិត្តទាំងស្រុងចំពោះព្រះ
អង្គហើយបានបន្ទុកបណ្តាក់ខ្លួនរបស់ទូលបង្គំទៅនឹងសេចក្តីថែទាំរបស់ព្រះអង្គ ។ នៅពេលនេះសូមព្រះ
អង្គបញ្ជូនពររបស់ព្រះអង្គចេញមកពីឋានសួគ៌នៃក្តីមេត្តារបស់ព្រះអង្គឲ្យបានមកដល់ទូលបង្គំផង ហើយ
សូមព្រះអង្គញ៉ាំឲ្យទូលបង្គំបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពដូចកាលដែលព្រះអង្គបានញ៉ាំឲ្យទូល
បង្គំបានចាកចេញមកដោយស្ថិតនៅក្រោមកំណារការពាររបស់ព្រះអង្គដោយគំនិតរបស់ទូលបង្គំប្រកាន់
ខ្ជាប់ឥតងាកពីព្រះអង្គឡើយ ។

គ្មានព្រះណាទៀតឡើយក្រៅពីព្រះអង្គ ព្រះអង្គជាព្រះគ្មានគូប្រៀប ព្រះអង្គជាព្រះទ្រង់ញាណ
គ្រប់យ៉ាង ព្រះអង្គជាព្រះប្រកបដោយបញ្ញាគ្រប់យ៉ាង ។

-ព្រះបាហាអ៊ុលឡាហ៍-

ឱព្រះអាទិទេពរបស់ទូលបង្គំលោកអើយ ទូលបង្គំខ្ញុំព្រះករុណាសូមលើកសរសើរចំពោះព្រះអង្គ
ថា ព្រះអង្គបានដាស់ទូលបង្គំឲ្យភ្ញាក់ពីដំណេករបស់ទូលបង្គំហើយក្រោយពីការបាត់មុខរបស់ទូលបង្គំមក
ព្រះអង្គបានធ្វើឲ្យទូលបង្គំលេចឆ្លៀតឡើង **ហើយព្រម**ទាំងបានលើកទូលបង្គំឲ្យផុតពីការលង់លក់ក្នុង
ដំណេករបស់ទូលបង្គំផង ។ ទូលបង្គំបានភ្ញាក់ពីដំណេកនៅវេលាព្រឹកមិញនេះជាមួយនឹងការងាកមុខ
របស់ទូលបង្គំឆ្ពោះទៅរកភាពរុងរឿងនៃតារាប្រចាំភពនៃការត្រាស់ដឹងរបស់ព្រះអង្គដែលឋានសួគ៌នៃ
អំណាចរបស់ព្រះអង្គ ហើយនិងជីវិតលើត្បូងរបស់ព្រះអង្គត្រូវបានគេឆ្លុះបំភ្លឺដោយការទទួលស្គាល់នូវ
សញ្ញារបស់ព្រះអង្គ ដោយការជឿទុកចិត្តចំពោះគម្ពីររបស់ព្រះអង្គហើយនិងដោយការតោងយ៉ាងជាប់
ទៅនឹងខ្សែពូររបស់ព្រះអង្គ ។

តាមអំណាចដែលជាឆន្ទៈរបស់ព្រះហើយនិងតាមអំណាចជោគជ័យដែលជាព្រះបំណងរបស់
ព្រះអង្គនេះ ទូលបង្គំសូមអង្វររកព្រះអង្គ សូមទ្រង់បញ្ចេញឲ្យឃើញនូវអ្វីដែលព្រះអង្គបានធ្វើមកលើ

ទូលបង្គំនៅក្នុងដំណេករបស់ទូលបង្គំដើម្បីធ្វើជាគ្រឹះសម្រាប់វិមាននៃក្តីស្រលាញ់របស់ព្រះអង្គដែលជាក្តីស្រលាញ់ស្ថិតនៅក្នុងដួងចិត្តនៃអ្នកជាទីស្រលាញ់របស់ព្រះអង្គហើយនិងដើម្បីធ្វើជាឧបករណ៍ដ៏ពិសេសផ្តាច់គេសម្រាប់ការបញ្ចេញឲ្យឃើញពីអវតានៃអំណាចរបស់ព្រះអង្គហើយនិងភាពសប្បុរសដែលជាក្តីស្រលាញ់របស់ព្រះអង្គ ។

ឱព្រះរបស់ទូលបង្គំលោកអើយ សូមព្រះអង្គបញ្ញត្តិឲ្យទូកបង្គំដោយប៉ាកាដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គដែលជាប៉ាកាអំពើល្អរបស់ពិភពនេះនិងពិភពបន្ទាប់ ។ ទូលបង្គំធ្វើជាសាក្សីភាពថារបស់គ្រប់យ៉ាងដែលស្ថិតនៅក្នុងអំណាចរបស់ព្រះអង្គត្រូវបានគេប្រតិបត្តិតាមខ្សែបន្ទាត់យ៉ាងខ្ជាប់ខ្ជួន ។ ព្រះអង្គមានអំណាចផ្លាស់ប្តូរពួកវាបានបើនៅពេលណាព្រះអង្គសព្វព្រះហឫទ័យ ។ គ្មានព្រះណាក្រៅពីព្រះអង្គឡើយ ព្រះអង្គគឺជាព្រះខ្លាំងពូកែ ជាព្រះគួរឲ្យមានទំនុកចិត្ត ។ ព្រះអង្គគឺជាព្រះអ្នកស្រោចស្រង់ពីសេចក្តីថោកទាបឲ្យទៅជាភាពរុងរឿង ពីភាពទន់ខ្សោយទៅជាភាពរឹងមាំ ពីភាពអពមង្គល ឲ្យទៅសិរីមង្គល ពីភាពភ័យរន្ធត់ឲ្យទៅជាភាពក្លាហាន ហើយនិងពីភាពមន្ទិលឲ្យទៅជាភាពជឿជាក់ ។ ក្រៅពីព្រះអង្គគ្មានព្រះណាទៀតឡើយ ព្រះអង្គគឺជាព្រះប្រកបដោយប្រិទ្ធិ ជាព្រះប្រកបដោយព្រះទ័យសប្បុរស ។

អ្នកដែលបានស្វែងរកព្រះអង្គ ព្រះអង្គមិនដែលធ្វើឲ្យអ្នកនោះខកចិត្តម្តងណាឡើយ ហើយព្រះអង្គក៏មិនដែលបោះបង់ចោលអ្នកដែលបានទទួលស្គាល់ព្រះអង្គដែរ ។ សូមព្រះអង្គបញ្ញត្តិឲ្យទូលបង្គំបានទៅដល់ឋានសួគ៌នៃក្តីសប្បុរសរបស់ព្រះអង្គហើយនិងបានដល់មហាសាគរនៃបុណ្យរបស់ព្រះអង្គផង ។ ពិតណាស់ព្រះអង្គគឺជាព្រះប្រកបដោយប្រិទ្ធិជាព្រះប្រកបដោយសព្វានុភាពដ៏ខ្លាំងបំផុត ។

-ព្រះបាហាអ៊ុលឡាហ៍-

ឱព្រះរបស់ទូលបង្គំលោកអើយ ពិតណាស់ទូលបង្គំខ្ញុំព្រះករុណាគឺជាអ្នកបម្រើរបស់ព្រះអង្គជាអ្នកទុគ៌តរបស់ព្រះអង្គ ជាអ្នកពឹងលើព្រះអង្គហើយនិងជាសត្វលោកទុគ៌តរបស់ព្រះអង្គ ។ ទូលបង្គំខ្ញុំព្រះករុណាបានមកដល់ក្លោងទ្វាររបស់ព្រះអង្គហើយ ហើយក៏កំពុងតែស្វែងរកទីជម្រករបស់ព្រះអង្គ ។ ទូលបង្គំខ្ញុំព្រះករុណាគ្មានបានជួបអ្វីដែលគួរឲ្យសប្បាយឡើយក្រៅពីសេចក្តីស្រលាញ់របស់ព្រះអង្គ ទូលបង្គំខ្ញុំព្រះករុណាគ្មានបានជួបអ្វីដែលគួរឲ្យរីករាយឡើយ ក្រៅពីការចងចាំរបស់ព្រះអង្គ ទូលបង្គំខ្ញុំព្រះករុណាគ្មានបានជួបអ្វីដែលជាទីចំណង់ចង់បានឡើយ ក្រៅពីការស្តាប់បង្គាប់ចំពោះព្រះអង្គ ទូលបង្គំខ្ញុំព្រះករុណាគ្មានបានជួបអ្វីដែលជាទីពេញចិត្តឡើយក្រៅពីការនៅជិតរបស់ព្រះអង្គ ហើយទូលបង្គំខ្ញុំព្រះករុណាក៏គ្មានបានជួបអ្វីដែលជាទីស្ងប់ស្ងាត់អារម្មណ៍ឡើយ ក្រៅពីរូបរម្យឡើងវិញជាមួយនឹងព្រះអង្គ បើទោះបីជាទូលបង្គំខ្ញុំព្រះករុណាដឹងថាគ្រប់វត្ថុដែលគេបានបង្កើតមកនេះត្រូវបានគេរាំងស្ងាត់មិនឲ្យទៅ

ដល់ខ្លឹមសារដ៏ប្រសើរបំផុតរបស់ព្រះអង្គហើយនិងមាបនកម្មទាំងមូលត្រូវបានគេមិនអនុញ្ញាតឲ្យបានទៅ
ដល់មនុស្សអាទិទេពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គក៏ដោយ ។ នៅពេលណាក៏ដោយឲ្យតែទូលបង្គំខ្ញុំ
ព្រះករុណាមានបំណងចង់នៅជិតព្រះអង្គ នៅពេលនោះក្នុងខ្លួនរបស់ទូលបង្គំគ្មានទីពឹងអ្វីឡើយ ក្រៅពី
អវតារដែលជាអំណាចរបស់ព្រះអង្គ ហើយក្នុងការរស់នៅរបស់ទូលបង្គំក៏គ្មានប្រកាន់យកអ្វីក្រៅពីការ
ត្រាស់ដឹងដែលជាគ្រឹះសម្បុរសដ៏ជាទីស្រឡាញ់របស់ព្រះអង្គឡើយ ។ តើមាននរណាក្រៅពីវិស្វលោក
របស់ព្រះអង្គអាចស្វែងរកការជួបជុំគ្នាឡើងវិញជាមួយនឹងព្រះអង្គ ហើយបានទៅដល់ព្រះវត្តមានរបស់
ព្រះអង្គយ៉ាងណាបើគ្មានវត្តណាមួយដែលគេបានបង្កើតមកនេះធ្លាប់បាននៅជាមួយនឹងព្រះអង្គហើយក៏
គ្មានវត្តអ្វីមួយអាចយល់ពីព្រះអង្គផងនោះ ? តើអ្នកបម្រើទន់ទាបអាចស្គាល់ព្រះអង្គហើយនិងលើក
តម្កើងភាពខ្ពង់ខ្ពស់របស់ព្រះអង្គដោយរបៀបណាបើទុកថាព្រះអង្គបានកំណត់វាសនាឲ្យអ្នកបម្រើនោះ
នូវការត្រាស់ដឹងនៃអំណាចរបស់ព្រះអង្គហើយនិងភស្តុតាងដ៏អស្ចារ្យនៃអធិត្យភាពរបស់ព្រះអង្គក៏ដោយ?
ដោយហេតុនេះហើយទើបគ្រប់វត្តដែលបានគេបង្កើតមកនេះធ្វើជាសាក្សីថាការចូលទៅកាន់ទីបដិសរណ
ដ្ឋាននៃព្រះវត្តមានរបស់ព្រះអង្គត្រូវបានគេរាំងស្ងាត់ដោយសារតែព្រំដែនធាតុពិតផ្នែកខាងក្នុងរបស់វាត្រូវ
បានគេដាក់ឲ្យមានកំណត់របស់វា ។ ទោះបីយ៉ាងនេះក៏ដោយ ក៏វាជាការពិតណាស់ថាឥទ្ធិពលដែល
បានកើតមកពីការទំនាញចិត្តរបស់ព្រះអង្គបានកើតមាននៅក្នុងឥរិយាបថនៃសិប្បកម្មរបស់ព្រះអង្គជាអវ
សាន្តរូបហើយបើទោះបីជាសិប្បកម្មរបស់ព្រះអង្គនោះបានកើតជាកន្លែងសក្តិសិទ្ធិរបស់ទិព្វញ្ញាណរបស់
ព្រះអង្គត្រូវបានគេលើកតម្កើងឲ្យខ្ពង់ខ្ពស់បំផុតពីសមិទ្ធិផលនៃមាបនកម្មទាំងមូលក៏ដោយ ។ ឱព្រះរបស់
ទូលបង្គំលោកអើយ ទិព្វវិញ្ញាណរបស់ព្រះអង្គនេះហើយបាននាំឲ្យពាក្យដែលគ្មានអំណាចរបស់ទូលបង្គំ
លើកតម្កើងដល់ព្រះអង្គហើយបាននាំឲ្យភាពទន់ខ្សោយរបស់ទូលបង្គំចេះអរគុណដល់ព្រះអង្គហើយថា
តើនឹងមានការទទួលស្គាល់ពីសាមគ្គីភាពដល់ល្អឥតខ្ចោះរបស់ព្រះអង្គច្រើនប៉ុណ្ណាទៀតឬក៏ថាតើនឹងមាន
ការចូលទៅដល់អវតារពិតនៃភាពខ្ពង់ខ្ពស់របស់ព្រះអង្គ សន្តិភាពរបស់ព្រះអង្គហើយនិងភាពរុងរឿង
របស់ព្រះអង្គច្រើនប៉ុណ្ណាទេ ។ ពិតណាស់តាមប្រទ្ធិអំណាចរបស់ព្រះអង្គនេះទូលបង្គំខ្ញុំព្រះករុណាគ្មាន
ចង់បានអ្វីឡើយក្រៅពីព្រះអង្គផ្ទាល់ហើយទូលបង្គំក៏គ្មានស្វែងរកនរណាមួយផ្សេងទៀតឡើយក្រៅពីព្រះ
អង្គ ។

-ព្រះបប-

ឱព្រះរបស់ទូលបង្គំលោកអើយ! ក្រៅពីព្រះអង្គគ្មាននរណាម្នាក់មានអំណាចម្យ៉ាងការទង្គិះចិត្តនៃ
វិញ្ញាត្តនូវរបស់ទូលបង្គំខ្ញុំព្រះករុណាបានឡើយ ឱព្រះរបស់ទូលបង្គំលោកអើយព្រះអង្គគឺជាសេចក្តីប្រាថ្នា
ដ៏ខ្ពង់ខ្ពស់បំផុតរបស់ទូលបង្គំ ។ ដូចចិត្តរបស់ទូលបង្គំគ្មានជំពាក់ចិត្តនឹងអ្វីឡើយក្រៅពីព្រះអង្គហើយក៏ដូចគ្នា

នឹងព្រះអង្គស្រលាញ់ដល់ទូលបង្គំអ៊ីចឹងដែរ ។ ទូលបង្គំសូមប្រកាសយ៉ាងឧឡារិកថាការស្លាប់របស់ទូលបង្គំមានសម្រាប់តែព្រះអង្គប៉ុណ្ណោះ ។ ពិតណាស់ព្រះអង្គគឺជាព្រះគ្មានគូប្រៀបនិងជាព្រះគ្មានដៃគូឡើយ ។

ឱព្រះម្ចាស់របស់ទូលបង្គំលោកអើយ! ទូលបង្គំខ្ញុំព្រះករុណាសូមអង្វរណាព្រះអង្គសូមទ្រង់លើកលែងទោសឲ្យទូលបង្គំចំពោះរឿងដែលទូលបង្គំខ្លួនឯងបានយ៉ាងខ្លួនឯងពីព្រះអង្គ ។ ទូលព្រះបង្គំខ្ញុំព្រះករុណាពុំបានទទួលស្គាល់ព្រះអង្គហើយនិងពុំបានធ្វើសក្ការៈដល់ព្រះអង្គតាមភាពរុងរឿងនិងជីវិតលើគ្រូររបស់ព្រះអង្គឡើយ ប៉ុន្តែព្រះអង្គនៅតែទទួលស្គាល់ទូលបង្គំដោយអង្គឯងហើយព្រមទាំងហៅទូលព្រះបង្គំចងចាំតុកនៅអ្វីដែលជាឋានៈរបស់ព្រះអង្គ ។ ឱព្រះម្ចាស់របស់ទូលបង្គំលោកអើយ បើព្រះអង្គមិនការពារទូលបង្គំដោយសារតែអំពើអាក្រក់និងទង្វើបាបកម្មរបស់ទូលព្រះបង្គំនោះសេចក្តីទុក្ខដ៏ធ្ងន់ធ្ងរម៉្លេះសមសង្កត់មកលើទូលបង្គំទៅហើយ ។ គ្មានអ្នកជួយសង្គ្រោះឯណាដែលទូលព្រះបង្គំស្គាល់ជាជាងព្រះអង្គឡើយ។ គ្មានទីជម្រកឯណាដែលទូលព្រះបង្គំរត់ចូលជ្រកក្រៅពីព្រះអង្គឡើយ ។ ក្នុងចំណោមវិស្វលោករបស់ព្រះអង្គ គ្មានវិស្វលោកណាមួយហ៊ានលើលែងទោសលោះបាបឲ្យដោយគ្មានការនុញ្ញាតរបស់ព្រះអង្គឡើយ ។ ទូលព្រះបង្គំប្រញាប់តោងចាប់យកក្តីស្រលាញ់របស់ព្រះអង្គដែលនៅចំពោះមុខរាជរាំងរបស់ព្រះអង្គហើយអនុលោមទៅតាមបញ្ញត្តិរបស់ព្រះអង្គនេះ ទូលបង្គំសូមសូត្រធម៌បូងស្វងដ៏ស្មោះចំពោះព្រះអង្គដែលសមតាមភាពរុងរឿងរបស់ព្រះអង្គ ។ ទូលបង្គំសូមអង្វរព្រះអង្គ សូមទ្រង់ទទួលយកនូវការអង្វររបស់ទូលបង្គំសមដូចដែលព្រះអង្គបានសន្យានឹងទូលបង្គំ ។ ពិតណាស់ព្រះអង្គគឺ ជាព្រះដ៏ខ្ពង់ខ្ពស់ ។ ក្រៅពីព្រះអង្គគ្មានព្រះណាទៀតឡើយ ។ ព្រះអង្គគឺជាព្រះមួយអង្គឯកជាព្រះគ្មានពីងលើជំនួយអ្វីឡើយ ព្រះអង្គគឺជាព្រះគង់នៅដោយអង្គឯង ព្រះអង្គជាអ្នកបង្កើតមនុស្ស សត្វ រត្តុគ្រប់យ៉ាង ។ ព្រះអង្គមិនត្រូវការផលប្រយោជន៍ពីអ្នកដែលស្រលាញ់ព្រះអង្គហើយក៏គ្មានទង្វើអាក្រក់អសីលធម៌ដែលបណ្តាលមកពីអំពើក្បត់ណាមួយអាចធ្វើឲ្យព្រះអង្គឈឺចាប់បានឡើយ ។ ពិតណាស់ព្រះអង្គគឺជាព្រះជាទីពឹងទីរករបស់ទូលព្រះបង្គំខ្ញុំព្រះករុណាព្រះអង្គគឺជាព្រះមិនដែលក្បត់បន្ទូលសន្យារបស់ព្រះអង្គឡើយ ។

ឱព្រះរបស់ទូលបង្គំលោកអើយ! ទូលបង្គំខ្ញុំព្រះករុណាសូមបង្គោនកាយវាចារអង្វរណាព្រះអង្គតាមធម៌មេត្តាជាសាក្សីរបស់ព្រះអង្គនេះដើម្បីសុំព្រះអង្គឲ្យទូលព្រះបង្គំខ្ញុំព្រះករុណាបាននៅជិតនឹងទីខ្ពង់ខ្ពស់ដ៏ប្រសើរបំផុតនៃព្រះវត្តមានពិសិដ្ឋរបស់ព្រះអង្គ ហើយនិងសុំព្រះអង្គការពារទូលព្រះបង្គំឲ្យទូលបង្គំខ្លួនឯងបានរួចផុតពីឱនភាពដែលនាំឆ្ពោះទៅរករឿងឥតប្រយោជន៍ផ្សេងៗក្រៅពីព្រះអង្គ ។ ឱព្រះជាទីពឹងទីរករបស់ទូលព្រះបង្គំលោកអើយ ទូលព្រះបង្គំខ្ញុំព្រះករុណាសូមឲ្យព្រះអង្គនាំជំហានរបស់ទូលព្រះបង្គំ

ខ្ញុំព្រះករុណាឲ្យបោះជំហានចូលទៅកាន់ទឹកនៃឯងដែលព្រះអង្គតម្រូវនិងពេញព្រះទ័យ ។ ដោយមហិទ្ធិបូទិ៍
របស់ព្រះអង្គនេះ ទូលបង្គំសូមបូងសូងសុំឲ្យព្រះអង្គការពារទូលបង្គំឲ្យបានរួចផុតពីការក្រោធដែលនាំទៅ
រកកំហឹងនិងការខុសឆ្គងទៅលើព្រះអង្គហើយសូមព្រះអង្គកាន់ខ្នងរងមុខកុំឲ្យទូលបង្គំរស់នៅក្រៅពីឆន្ទៈ
របស់ព្រះអង្គ ។

-ព្រះបប-

ឱព្រះលោកអើយ ព្រះអង្គគឺជាព្រះជាទីពឹងទីរករបស់ទូលព្រះបង្គំ ព្រះអង្គគឺជាព្រះជាទី
ស្រលាញ់របស់ទូលបង្គំ ព្រះអង្គគឺជាព្រះជាទីប្រាថ្នារបស់ដួងចិត្តទូលបង្គំ ។

-ព្រះបប-

ឱព្រះដែលជាព្រះរបស់ទូលបង្គំហើយនិងជាឋានសួគ៌រំសាយទុក្ខរបស់ទូលបង្គំអើយ! ព្រះអង្គគឺជា
ខែលការពាររបស់ទូលបង្គំ និងជាទីជម្រកបំបាត់ភាពសោកសៅរបស់ទូលបង្គំ! ព្រះអង្គគឺជាទីស្នាក់
អាស្រ័យហើយនិងជាទីជ្រកកោននិងជាសេចក្តីត្រូវការរបស់ទូលបង្គំហើយនិងជាគូកនរបស់ទូលបង្គំនៅ
ពេលដែលទូលបង្គំឯកកោ! នៅពេលណាចិត្តរបស់ទូលបង្គំប្រេះស្រាំព្រះអង្គគឺជាអ្នកល្ងង់លោមរបស់
ទូលបង្គំហើយនៅពេលណាអារម្មណ៍របស់ទូលបង្គំស្រពាប់ស្រពោនព្រះអង្គគឺជាមិត្តពិតជាទីស្រលាញ់
របស់ទូលបង្គំ! ព្រះអង្គគឺជាអ្នកកំចាត់បំបាត់នូវសេចក្តីសៅហ្មងរបស់ទូលបង្គំនិងជាអ្នកលើកលែងទោស
លោះបាបរបស់ទូលបង្គំ! ទូលព្រះបង្គំខ្ញុំព្រះករុណាងាកទៅបូងសូងអង្វរព្រះអង្គដោយចិត្តភ្លៀវភ្លាស្មោះ
អស់ទាំងចិត្ត អណ្តាត កាយា សូមព្រះអង្គបាំងការពារទូលបង្គំខ្ញុំព្រះករុណាឲ្យបានរួចផុតពី ឧបសគ្គដែល
រារាំងឆន្ទៈរបស់ព្រះអង្គ ឧបសគ្គដែលរារាំងសាមគ្គីភាពរបស់ព្រះអង្គមិនឲ្យកើតមានដល់ខ្ញុំព្រះករុណា
ហើយនិងសូមព្រះអង្គដុសខាត់ឲ្យទូលបង្គំខ្ញុំព្រះករុណាឲ្យបានជ្រះស្អាតពីគ្រប់សេចក្តីប្រមាថដែលរារាំង
ខ្ញុំព្រះករុណាមិនឲ្យជួបនឹងម្លប់ឈើនៃបុណ្យរបស់ព្រះអង្គនិងមិនឲ្យជួបនឹងសេចក្តីស្អាតស្អំនិងភាពបរិសុទ្ធ
របស់ព្រះអង្គ ។

ឱព្រះអាទិទេពលោកអើយ សូមព្រះអង្គមេត្តាដល់អ្នកទន់ខ្សោយនិងអ្នកដែលមានជម្ងឺគ្រប់គ្នា
ហើយសូមព្រះអង្គពន្លត់ភ្លើងសេចក្តីស្រេកឃ្នានដែលកំពុងតែឆាបឆេះពួកគេនេះផង ។

សូមព្រះអង្គធ្វើឲ្យសេចក្តីសប្បាយរីកស្កុះស្កាយនៅក្នុងភ្លើងនៃសេចក្តីស្រលាញ់របស់ព្រះអង្គបាន
បបោសអង្អែលពួកខ្ញុំព្រះករុណានិងសូមព្រះអង្គបញ្ចេញអណ្តាតភ្លើងនៃក្តីស្រលាញ់និងស្មារតីទិព្វរបស់
ព្រះអង្គឲ្យមានពន្លឺស្រទន់ដល់ពួកខ្ញុំព្រះករុណាផង ។

សូមព្រះអង្គតុបតែងទីអសនៈបូជានៃសាមគ្គីភាពទិព្វដោយគ្រឿងតុបតែងនៃភាពពិសិដ្ឋហើយនិងសូមព្រះអង្គបំពាក់មកុដនៃសេចក្តីអនុគ្រោះរបស់ព្រះអង្គដល់ក្បាលរបស់ទូលព្រះបង្គំផង ។

សូមព្រះអង្គបញ្ចេញពន្លឺមុខរបស់ទូលបង្គំដោយពន្លឺរស្មីត្រចះត្រចងតាមគន្លងនៃព្រះទ័យសប្បុរសរបស់ព្រះអង្គហើយសូមព្រះអង្គផ្តល់ជំនួយផ្គត់ផ្គង់ឲ្យដល់ទូលព្រះបង្គំនៅឯធរណីទ្វារពិសិដ្ឋរបស់ព្រះអង្គផង ។

សូមព្រះអង្គធ្វើឲ្យដូងចិត្តរបស់ទូលបង្គំបានហូរហៀរដោយក្តីស្រលាញ់មានដល់សត្វលោករបស់ព្រះអង្គហើយនិងសូមព្រះអង្គប្រទានឲ្យទូលបង្គំនូវអ្វីដែលឲ្យទូលបង្គំអាចក្លាយជាសញ្ញានៃមេត្តាធម៌របស់ព្រះអង្គ ជាភស្តុតាងនៃមនុញ្ញភាពរបស់ព្រះអង្គ ជាអ្នកផ្សព្វផ្សាយនូវភាពស្រុះស្រួលគ្នាក្នុងចំណោមអ្នកដែលជាទីស្រលាញ់របស់ព្រះអង្គជាអ្នកដែលមានភក្តីភាពចំពោះព្រះអង្គជាអ្នកដែលពោលតែពីការរំលោភរបស់ព្រះអង្គហើយបំភ្លេចចោលនូវភាពអាត្មានិយមរបស់ខ្លួនប៉ុន្តែជិតជាមជាប់នូវអ្វីដែលជាបំណងរបស់ព្រះអង្គ ។

ឱព្រះអាទិទេពដែលជាព្រះរបស់ទូលព្រះបង្គំលោកអើយ! សូមព្រះអង្គកុំបញ្ឈប់ក្តីមេត្តាដែលជាការលើកលែងទោសនិងមនុញ្ញភាពរបស់ព្រះអង្គពីទូលព្រះបង្គំហើយក៏សូមព្រះអង្គកុំដកហូតប្រភពរីករាយដែលជាជំនួយនិងការអនុគ្រោះរបស់ព្រះអង្គពីទូលព្រះបង្គំឡើយ ។

សូមព្រះអង្គអនុញ្ញាតឲ្យទូលព្រះបង្គំបានស្នាក់អាស្រ័យនៅក្រោមម្លប់នៃស្លាបការពាររបស់ព្រះអង្គហើយក៏សូមព្រះអង្គទតមកមើលទូលព្រះបង្គំដោយព្រះនេត្រការពាររបស់ព្រះអង្គផង ។

សូមព្រះអង្គស្រាយអណ្តាតរបស់ទូលព្រះបង្គំពីចំណងមិនហ៊ានស្តីដើម្បីឲ្យទូលព្រះបង្គំបាននិយាយសរសើរដល់ព្រះនាមរបស់ព្រះអង្គក្នុងប្លង់មនុស្សរបស់ព្រះអង្គហើយនិងដើម្បីឲ្យសំនៀងរបស់ទូលបង្គំអាចត្រូវបានគេលើកតម្កើងនៅក្នុងសភាដ៏ធំមហិមាហើយនិងដើម្បីឲ្យលំហូរជំនន់នៃការលើកកំពស់របស់ព្រះអង្គបានហូរចេញពីបបូរមាត់របស់ទូលបង្គំផង

ពិតណាស់ព្រះអង្គគឺជាព្រះប្រកបដោយមនុញ្ញភាព ជាព្រះប្រកបដោយភាពរុងរឿង ជាព្រះប្រកបដោយប្រវត្តិ ជាព្រះប្រកបដោយសព្វានុភាព ។

-អង្គបិសិដ្ឋអាប់ខុលបាហា-